

សេចក្តីណែនាំស្តីពី


ការប្រើប្រាស់កញ្ចប់ថវិកាយុវិសោធន៍ សម្រាប់សកម្មភាព

មូលនិធិសមធម៌សហគមន៍ (មសគ.)


មូលនិធិសមធម៌សហគមន៍ (មសគ.) បានបង្កើតឡើង និងកំពុងប្រតិបត្តិនៅតាមមណ្ឌលសុខភាព និងឃុំសង្កាត់ ក្នុងខេត្តគោលដៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ មសគ. បានជួយប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដូចជាជនចាស់ជរា ជនមានពិការភាព ស្ត្រីមានផ្ទៃពោះ កុមារកំព្រា និងជនងាយរងគ្រោះផ្សេងទៀត ឲ្យបានទទួលសេវាថែទាំសុខភាពប្រកបដោយសមធម៌ នៅតាមមណ្ឌលសុខភាព តាមរយៈការគាំទ្រលើមធ្យោបាយធ្វើដំណើរ និងជួយឧបត្ថម្ភជាលក្ខណៈមនុស្សធម៌ផ្សេងៗ តាមតម្រូវការចាំបាច់ជាក់ស្តែងក្នុងសហគមន៍ ។ ក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ មសគ. បានបញ្ជូលអ្នករស់នៅជាមួយមេរោគអេដស៍ PLHIV និងរបេង TB ជាអ្នកទទួលបានផលបន្ថែម ដើម្បីចូលរួមចំណែកឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ រួមទាំងមេរោគរបេងផងដែរ ។

ដើម្បីឲ្យកិច្ចការងារនេះអនុវត្តបានរីកចម្រើនប្រកបដោយចីរភាព ឃុំ សង្កាត់ចំនួន ១៥០ បានបញ្ជូល មសគ. ទៅក្នុងផែនការវិនិយោគឃុំ សង្កាត់ សម្រាប់ឆ្នាំ ២០២០ នៅក្នុងខេត្តគោលដៅទាំង៤ ពោលគឺខេត្តកំពង់ចាម ព្រៃវែង បាត់ដំបង និងខេត្តប៉ៃលិន ក្នុងនោះ រួមមានការគាំទ្រសកម្មភាព និងថវិកា សរុបប្រមាណ ១២៦,០០០ ដុល្លារសហរដ្ឋអាមេរិច ។ ដូច្នេះ ដើម្បីជួយសម្រួលក្នុងការអនុវត្តនៃការប្រើប្រាស់កញ្ចប់ថវិកាយុវិសោធន៍ សម្រាប់សកម្មភាព មសគ. ដែលជាផ្នែកមួយនៃសកម្មភាពសេវាសង្គមឃុំ សង្កាត់ ប្រកបដោយតម្លាភាព គណនេយ្យភាព ស្របតាមសៀវភៅណែនាំស្តីពីការអនុវត្តសកម្មភាពសេវាសង្គមឃុំ សង្កាត់ របស់ក្រសួងមហាផ្ទៃ អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព BFH បានពង្រាងសេចក្តីណែនាំសង្ខេបអំពីជំហាននៃការស្នើសុំ និងការទូទាត់ថវិកាយុវិសោធន៍ សម្រាប់សកម្មភាព ដែលមានគំនូសបំព្រួញដូចខាងក្រោម ៖

ជម្រើសទី១ ៖ ការទូទាត់គ្រប់ រោង មសគ. និង ឃុំ សង្កាត់



ជម្រើសទី២ ៖ ការទូទាត់លក្ខណៈបុរេប្រទាន រោង មសគ. និង ឃុំ សង្កាត់



ជម្រើសទី៣ ៖ ប្រើប្រាស់ជម្រើសទាំងពីរខាងលើ

ឃុំ សង្កាត់អាចប្រើប្រាស់ជម្រើសទាំងពីរខាងលើ ក្នុងការទូទាត់ថវិកាឃុំ សង្កាត់ ជាមួយ **មសគ.** ៖

- ប្រសិនបើឃុំ សង្កាត់ មិនទាន់ទទួលបានថវិកាពីរាជរដ្ឋាភិបាល ទាន់ពេលវេលា **មសគ.** ប្រើប្រាស់ថវិការបស់ខ្លួនជាមុនសិន សម្រាប់គាំទ្រក្រុមគោលដៅ និងសកម្មភាពផ្សព្វផ្សាយរបស់ **មសគ.** រួចធ្វើសំណើសុំទូទាត់ជាមួយឃុំ សង្កាត់ តាមរយៈអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (ជម្រើសទី១) បន្ទាប់ពីឃុំ សង្កាត់ទទួលបានថវិកាពីរាជរដ្ឋាភិបាល តាមជំនួយ។
- ប្រសិនបើឃុំ សង្កាត់ ទទួលបានថវិកាពីរាជរដ្ឋាភិបាលតាមជំនួយ។ ទាន់ពេលវេលា (ឃុំ សង្កាត់មានថវិកា) **មសគ.** ត្រូវធ្វើសំណើសុំជាលក្ខណៈបុរេប្រទាន តាមរយៈអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (ជម្រើសទី២) ទៅឃុំ សង្កាត់ ជាមុន រួចបែកចែកថវិកានេះ សម្រាប់គាំទ្រក្រុមគោលដៅ និងសកម្មភាពផ្សព្វផ្សាយរបស់ **មសគ.** បន្ទាប់មក ធ្វើសំណើសុំទូទាត់ជាមួយឃុំ សង្កាត់ ។

ឧបសម្ព័ន្ធ ១.១

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
២០២២**

ខេត្ត.....
ស្រុក.....
ឃុំ.....

ពាក្យស្នើសុំទូទាត់ថវិកា

អាត្មាភាពឈ្មោះ:.....ព្រះចៅអធិការវត្ត.....និងជាប្រធាន
គណៈកម្មការមូលនិធិសមធម៌សហគមន៍ ។

ជម្រើសពរជូន

លោកមេឃុំ ចៅសង្កាត់.....

តាមរយៈ : លោក/លោកស្រី.....អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ។

កម្មវត្ថុ : ស្នើសុំថវិកាចំនួន.....ជាអក្សរ (.....)

ដើម្បីឧបត្ថម្ភជនងាយរងគ្រោះមកទទួលសេវានៅមណ្ឌលសុខភាព ចំនួន.....ករណី ។

សេចក្តីដូចបានជម្រើសពរក្នុងកម្មវត្ថុ អាត្មាភាព សូមជម្រើសពរជូនលោកមេឃុំ ចៅសង្កាត់មេត្តា
ជ្រាបថា: មូលនិធិសមធម៌សហគមន៍បានជួយឧបត្ថម្ភជនក្រីក្រងាយរងគ្រោះ ឲ្យបានទទួលសេវាព្យាបាលថែទាំ
សុខភាព ប្រកបដោយសមធម៌ នៅមណ្ឌលសុខភាព នាពេលបច្ចុប្បន្ន ។

អាស្រ័យដូចបានជម្រើសពរជូនខាងលើ សូមលោកមេឃុំ ចៅសង្កាត់ មេត្តាសម្រេចផ្តល់ថវិកាដល់
អាត្មាភាព សម្រាប់កិច្ចដំណើរការគាំពារសុខភាពជនងាយរងគ្រោះ ដោយអនុគ្រោះ ។

ថ្ងៃ.....ខែ.....ឆ្នាំ..... ព.ស២៥៦៦...
.....ថ្ងៃទី.....ខែ.....ឆ្នាំ ២០២២...

ប្រធាន មសគ.

បានឃើញ និង ឯកភាព
មេឃុំ ចៅសង្កាត់

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
២០២៤

ខេត្ត.....
ស្រុក.....
ឃុំ.....

ពាក្យស្នើសុំទូទាត់ថវិកា

អាត្មាភាពឈ្មោះ:.....ព្រះចៅអធិការវត្ត.....និងជាប្រធាន
គណៈកម្មការមូលនិធិសមធម៌សហគមន៍ ។

ជម្រើសពរជូន

លោកមេឃុំ ចៅសង្កាត់.....

តាមរយៈ : លោក/លោកស្រី.....អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ។

កម្មវត្ថុ : ស្នើសុំថវិកាចំនួន.....ជាអក្សរ (.....)

ដើម្បីផ្តល់ជូនអ្នកចូលរួមកិច្ចប្រជុំមូលនិធិសមធម៌សហគមន៍ ចំនួន.....នាក់ ព្រមទាំងអាហារសម្រន់។

សេចក្តីដូចបានជម្រើសពរក្នុងកម្មវត្ថុ អាត្មាភាព សូមជម្រើសពរជូនលោកមេឃុំ ចៅសង្កាត់ មេត្តា
ជ្រាបថា: គណៈកម្មការមូលនិធិសមធម៌សហគមន៍ មានកិច្ចប្រជុំទៀងទាត់ ដើម្បីផ្សព្វផ្សាយ និងពិនិត្យតាមដាន
ការអនុវត្តផែនការសកម្មភាព សម្រាប់កិច្ចដំណើរការគាំទ្រជនក្រីក្រងាយរងគ្រោះ ។

អាស្រ័យដូចបានជម្រើសពរជូនខាងលើ សូមលោកមេឃុំ ចៅសង្កាត់ មេត្តាសម្រេចផ្តល់ថវិកាដល់
អាត្មាភាព ដោយអនុគ្រោះ ។

ថ្ងៃ.....ខែ.....ឆ្នាំ..... ព.ស២៥៦៦...
.....ថ្ងៃទី.....ខែ.....ឆ្នាំ ២០២៤...

ប្រធាន មសគ.

បានឃើញ និង ឯកភាព
មេឃុំ ចៅសង្កាត់

ឧបសម្ព័ន្ធ ២

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
២០២១**

ខេត្ត.....
ស្រុក.....
ឃុំ.....

ពាក្យស្នើសុំថវិកា

នាង ខ្ញុំឈ្មោះ.....មានតួនាទីជា គ.ក.ន.ក ឃុំ សង្កាត់.....
ស្រុក.....ខេត្ត.....។

គោរពជូន

លោកមេឃុំ ចៅសង្កាត់.....

កម្មវត្ថុ : ស្នើសុំថវិកាចំណាយចំនួន.....ជាអក្សរ (.....)
សម្រាប់ចំណាយលើ.....។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកមេឃុំ ចៅសង្កាត់ មេត្តាពិនិត្យនិងសម្រេចផ្តល់ថវិកា
ឲ្យនាងខ្ញុំបានប្រើប្រាស់ ដោយអនុគ្រោះ ។

ថ្ងៃ.....ខែ.....ឆ្នាំ..... ព.ស២៥៦...
.....ថ្ងៃទីខែ.....ឆ្នាំ ២០២...

គ.ក.ន.ក

បានឃើញ និង ឯកភាព
មេឃុំ ចៅសង្កាត់

ឧបសម្ព័ន្ធ ៣

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
២០២១**

ខេត្ត.....
ស្រុក.....
ឃុំ.....

ពាក្យស្នើសុំថវិកា

អាត្មាភាពឈ្មោះ:.....ព្រះចៅអធិការវត្ត.....និងជាប្រធាន
គណៈកម្មការមូលនិធិសមធម៌សហគមន៍ ។

ជម្រើសពរជូន

លោកមេឃុំ ចៅសង្កាត់.....

តាមរយៈ : លោក/លោកស្រី.....អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ។

កម្មវត្ថុ : ស្នើសុំថវិកាចំនួន.....ជាអក្សរ (.....)

ដើម្បីឧបត្ថម្ភជនក្រីក្រងាយរងគ្រោះមកទទួលសេវានៅមណ្ឌលសុខភាព និងអ្នកចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ
មូលនិធិសមធម៌សហគមន៍ ។

សេចក្តីដូចបានជម្រើសពរក្នុងកម្មវត្ថុ អាត្មាភាព សូមជម្រើសពរជូនលោកមេឃុំ ចៅសង្កាត់មេត្តា
ជ្រាបថា: មូលនិធិសមធម៌សហគមន៍បានជួយឧបត្ថម្ភជនក្រីក្រងាយរងគ្រោះ ឲ្យបានទទួលសេវាព្យាបាលថែទាំ
សុខភាព ប្រកបដោយសមធម៌ នៅមណ្ឌលសុខភាព នាពេលបច្ចុប្បន្ន ។

អាស្រ័យដូចបានជម្រើសពរជូនខាងលើ សូមលោកមេឃុំ ចៅសង្កាត់ មេត្តាសម្រេចផ្តល់ថវិកាដល់
អាត្មាភាព សម្រាប់កិច្ចដំណើរការគាំពារសុខភាពជនក្រីក្រងាយរងគ្រោះ ដោយអនុគ្រោះ ។

ថ្ងៃ.....ខែ.....ឆ្នាំ..... ព.ស២៥៦...
.....ថ្ងៃទី.....ខែ.....ឆ្នាំ ២០២...

ប្រធាន មសគ.

បានឃើញ និង ឯកភាព
មេឃុំ ចៅសង្កាត់